



Daiichi Life



គម្រោង



SMARTCare Medical

ដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់តម្រូវការសុខភាពអ្នក!

គម្រោងធានារ៉ាប់រងសុខភាពសម្រាប់ទាំងអស់គ្នា!

SMARTCARE Medical គឺជា គម្រោងបន្ថែមលើសំណងថ្លៃព្យាបាលសុខភាពសម្រាប់ភ្ជាប់ជាមួយ គម្រោងមូលដ្ឋាន **SECURECare** និងអ្នកផ្តល់ការមើលថែ (**CareGiver**) ដោយ គម្រោងបន្ថែមនេះផ្តល់នូវការធានារ៉ាប់រងថ្លៃព្យាបាលសុខភាព ដែលបណ្តាលមកពី ជំងឺ និងគ្រោះថ្នាក់ចៃដន្យ ក្នុងតម្លៃសមរម្យ និងអនុញ្ញាតឱ្យអតិថិជន ងាយស្រួលក្នុងការសម្រេចចិត្តប្រើប្រាស់។ គម្រោងបន្ថែមនេះផ្តល់ជូនទាំង សេវាទូទាត់ថ្លៃព្យាបាលដោយផ្ទាល់ (Direct Billing) សម្រាប់ការព្យាបាលនៅមន្ទីរពេទ្យដែក្ខ (Panel Hospital/Clinic) និងសេវាទូទាត់សំណងថ្លៃព្យាបាលតាមក្រោយ (Reimbursement) ដែលគ្របដណ្តប់ទាំងក្នុងតំបន់ និងពិភពលោក។ គម្រោងបន្ថែមនេះ ផ្តល់នូវការធានាដល់អតិថិជនឱ្យបន្តទទួលបានការការពារជារៀងរាល់ឆ្នាំ ទៅតាមរយៈពេលបណ្តុះសន្យារ៉ាប់រងនៃគម្រោងមូលដ្ឋាន។

កម្មវត្ថុនៃការធានារ៉ាប់រង របស់គម្រោង SMARTCare Medical

គម្រោងបន្ថែមលើសំណងព្យាបាលសុខភាពរបស់យើងផ្តល់នូវការការពារពេញលេញលើការចំណាយពាក់ព័ន្ធនឹងសេវាព្យាបាលសុខភាព រួមមាន ការចំណាយចូលសម្រាកមន្ទីរពេទ្យ ការថែទាំមុននិងក្រោយចូលសម្រាកមន្ទីរពេទ្យ សេវាសង្គ្រោះបន្ទាន់ ការព្យាបាលលើគ្រោះថ្នាក់ និងការព្យាបាលធ្ងន់ធ្ងរសំខាន់ៗ ដូចជា ការរះកាត់ ការលាងឈាម និងការព្យាបាលជំងឺមហារីក។ លោកអ្នកអាចទទួលបាននូវអត្ថប្រយោជន៍នៅពេលសម្រាលកូន និងអត្ថប្រយោជន៍បន្ថែមសម្រាប់ការព្យាបាលជំងឺមិនសម្រាកនៅក្នុងមន្ទីរពេទ្យ រួមមាន ថ្លៃសេវាវេជ្ជបណ្ឌិត ថ្លៃឱសថតាមវេជ្ជបញ្ជា និងការពិនិត្យផ្សេងៗ អាស្រ័យទៅតាមគម្រោងដែលលោកអ្នកបានជ្រើសរើស ។ សេចក្តីលម្អិតអំពីអត្ថប្រយោជន៍ មានផ្តល់ជូននៅក្នុងតារាងអត្ថប្រយោជន៍។

វិសាលភាពនៃការធានារ៉ាប់រងរបស់គម្រោង SMARTCare Medical

គម្រោងបន្ថែមលើសំណងព្យាបាលសុខភាពរបស់យើង ផ្តល់នូវការធានារ៉ាប់រងថ្លៃព្យាបាលសុខភាព ដែលបណ្តាលមកពី ជំងឺ និងគ្រោះថ្នាក់ចៃដន្យ (លើកលែងតែអត្ថប្រយោជន៍ទាំងឡាយណាដែល មិនមានចែងក្នុងតារាងអត្ថប្រយោជន៍ និងហេតុការណ៍ទាំងឡាយណាដែលស្ថិតនៅក្នុងករណីមិនធានា)។

ហេតុអ្វីលោកអ្នកគួរជ្រើសរើសគម្រោង SMARTCare Medical

- 1 គ្របដណ្តប់ទាំងក្នុងតំបន់ និងពិភពលោក
- 2 មិនចាំបាច់ប្រើសាច់ប្រាក់ជាមួយមន្ទីរពេទ្យដែតូ
- 3 មិនមានការចូលរួមបង់ថ្លៃចំណាយ

SMARTCare Medical មានជម្រើសដូចខាងក្រោម៖

កញ្ចប់	ពិពណ៌នា	ទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំសរុប	ទីតាំងភូមិសាស្ត្រនៃការធានា
Core	កញ្ចប់ការពារគោល	រហូតដល់ \$8,000	អាស៊ាន លើកលែងតែប្រទេសសិង្ហបុរី
Plus	កញ្ចប់ការពារប្រសើរ	រហូតដល់ \$15,000	អាស៊ី
Pro	កញ្ចប់ការពារខ្ពស់	រហូតដល់ \$30,000	អាស៊ី
Ultra	កញ្ចប់ការពារអេស៊ីតសកល	រហូតដល់ \$45,000	ទូទាំងពិភពលោក លើកលែងតែ សហរដ្ឋអាមេរិក

អាយុចាប់ផ្តើមប្រើប្រាស់៖

អាយុអ្នកត្រូវបានធានារ៉ាប់រង៖ ៦ឆ្នាំ ដល់ ៥៥ឆ្នាំ (ធានារហូតដល់អាយុ ៦៥ឆ្នាំ)

អាយុម្ចាស់បណ្ណសន្យារ៉ាប់រង៖ ១៨ឆ្នាំឡើងទៅ

ហេតុអ្វីលោកអ្នកគួរជ្រើសរើសគម្រោង SMARTCare Medical

កញ្ចប់	Core	Plus	Pro	Ultra
ទីតាំងភូមិសាស្ត្រនៃការធានា	អាស៊ាន លើកលែងតែសិង្ហបុរី	អាស៊ី	អាស៊ី	ទូទាំងពិភពលោកលើកលែងតែសហរដ្ឋអាមេរិក
ទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំសរុប (សម្រាប់ការព្យាបាលជំងឺឬគ្រោះថ្នាក់ចៃដន្យ)	\$8,000	\$15,000	\$30,000	\$45,000
ទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំសម្រាប់ការសម្រាលកូន	មិនមាន	មិនមាន	មិនមាន	\$1,200
ការចូលរួមបង់ថ្លៃចំណាយ	0%	0%	0%	0%

I	ថ្លៃចំណាយសម្រាប់ការព្យាបាលជំងឺសម្រាកក្នុងមន្ទីរពេទ្យ In-patient and Day-patient Hospital Treatment				
1	កម្រិតបន្ទប់សម្រាកព្យាបាលប្រចាំថ្ងៃ (ថ្លៃបន្ទប់ និងអាហារ)	\$40/1យប់	\$60/1យប់	\$80/1យប់	\$100/1យប់
2	បន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់ និង បន្ទប់ព្យាបាលពិសេសផ្សេងទៀត ស្រដៀងនេះ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ
3	ថ្លៃបន្ទប់រក្សាជីវិត និងអត្ថប្រយោជន៍ សម្រាប់រក្សាជីវិត រក្សាជីវិត ថ្លៃសេវាថ្នាំសណ្ត ថ្លៃសេវារក្សាជីវិត ថ្លៃឧបករណ៍រក្សាជីវិត និងថ្លៃសម្ភារៈប្រើប្រាស់ ផ្សេងៗដែលត្រូវបានប្រើប្រាស់ ក្នុងអំឡុងពេលរក្សាជីវិត។	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ
4	ការពិនិត្យដើម្បីធ្វើរោគវិនិច្ឆ័យ បូករួមទាំងផ្នែកមន្ទីរពិសោធន៍ និងការ ស្កេនដូចជា MRI, CT, PET	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ
5	ថ្លៃឱសថព្យាបាលគីលានុបដ្ឋាក ការរុំ របួស និងសម្ភារៈវេជ្ជសាស្ត្រផ្សេងៗទៀត	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ
6	សេវាវេជ្ជបណ្ឌិត និងគ្រូពេទ្យជំនាញមក ពិនិត្យ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ
7	ការដាក់ឧបករណ៍វេជ្ជសាស្ត្រ និង ឧបករណ៍ជំនួយសិប្បនិម្មិតផ្នែកខាងក្នុង	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ
8	ការព្យាបាលដែលផ្តល់ជូនក្នុង គោលបំណងបំបាត់រោគសញ្ញា នៅពេល ដែល ស្ថានភាពជំងឺរបស់អ្នក ត្រូវបាន ធ្វើរោគវិនិច្ឆ័យថាជាជំងឺណាត់កាល ចុងក្រោយ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ

9	ថ្លៃឱសថព្យាបាលបន្តនៅផ្ទះរហូតដល់ 14 ថ្ងៃ ដែលបានចេញវេជ្ជបញ្ជាមុនពេល អ្នកចេញពីមន្ទីរពេទ្យ (ប្រសិនបើគម្រោងដែលលោកអ្នក ជ្រើសរើសមានផ្តល់នៅអត្ថប្រយោជន៍ បន្ថែមសម្រាប់ការព្យាបាលជំងឺមិនសម្រាក ក្នុងមន្ទីរពេទ្យ ទឹកប្រាក់ធានាអតិបរមា ប្រចាំឆ្នាំរបស់អត្ថប្រយោជន៍នេះអាច ប្រើប្រាស់បានសម្រាប់រយៈពេលលើស ពីនេះ)	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ
10	រថយន្តគិលានសង្គ្រោះបន្ទាន់	\$100/ករណី	\$200/ករណី	\$300/ករណី	\$400/ករណី
11	ការថែទាំជំងឺផ្លូវចិត្ត អត្ថប្រយោជន៍នេះនឹង ទូទាត់សម្រាប់ការសម្រាកក្នុងមន្ទីរពេទ្យ ដោយសារជំងឺផ្លូវចិត្ត។ (ការសម្រាកព្យាបាលយ៉ាងតិច 1 យប់)	\$500	\$1,000	\$2,000	\$3,000
12	អត្ថប្រយោជន៍ជាសាច់ប្រាក់សម្រាប់ ការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និង ការព្យាបាលជំងឺមហារីក សំណងជាសាច់ប្រាក់ក្នុងមួយថ្ងៃ ប្រសិនបើការសម្រាកព្យាបាលក្នុង មន្ទីរពេទ្យរបស់អ្នក ត្រូវបានទូទាត់ដោយ បណ្តុះសន្យារ៉ាប់រងដទៃទៀត ឬកម្មវិធី ធានារ៉ាប់រងសុខភាពមួយផ្សេងទៀត	\$10/យប់ (អតិបរមាចំនួន 15 យប់)	\$15/យប់ (អតិបរមាចំនួន 15 យប់)	\$25/យប់ (អតិបរមាចំនួន 15 យប់)	\$30/យប់ (អតិបរមាចំនួន 15 យប់)
13	អត្ថប្រយោជន៍ការព្យាបាលអ្នកជំងឺសម្រាក ក្នុងមន្ទីរពេទ្យផ្សេងទៀត - ការដាក់អបថ្លឹងខ្នង ការដាក់រណប ជង្គង់ ការដាក់ឧបករណ៍រណបដៃជើង ប្រសិនបើការដាក់ផ្នែកនៃដំណើរការរះកាត់ និងការព្យាបាល។ - ការលាងឈាម ការព្យាបាលដោយ កាំស្ទី និងការចាក់គីមី; - ការព្យាបាលដោយចលនា នៅពេល លោកអ្នកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយគ្រូពេទ្យជំនាញមានអាជ្ញាបណ្ណ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ
II ការព្យាបាលជំងឺដោយមិនសម្រាកក្នុងមន្ទីរពេទ្យ Out-Patient Treatment					
1	ការព្យាបាលដោយការរះកាត់ ឬសល្យកម្ម	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ
2	ការលាងឈាម	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ	ធានា ពេញលេញ

3	ការព្យាបាលជំងឺមហារីក អត្ថប្រយោជន៍នេះទូទាត់ជូនសម្រាប់ការព្យាបាលដោយការស្នើ ការចាក់គីមី ការពិគ្រោះយោបល់ ឱសថ និងការវិភាគវេជ្ជសាស្ត្រ ដែលមាននៅក្នុងអំឡុងពេលដំណាក់កាលសកម្មនៃការព្យាបាលជំងឺមហារីក	ធានាពេញលេញ	ធានាពេញលេញ	ធានាពេញលេញ	ធានាពេញលេញ
4	ការព្យាបាលមុនពេលសម្រាកក្នុងមន្ទីរពេទ្យ (កំណត់ក្នុង 1ករណី អំឡុង 90ថ្ងៃ មុនថ្ងៃចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ)	\$30/ករណី	\$50/ករណី	\$70/ករណី	\$100/ករណី
5	ការព្យាបាលក្រោយពេលសម្រាកក្នុងមន្ទីរពេទ្យ (កំណត់ក្នុង 1ករណី អំឡុង 90ថ្ងៃ បន្ទាប់ពីការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ)	\$30/ករណី	\$50/ករណី	\$70/ករណី	\$100/ករណី
6	ការសង្គ្រោះបន្ទាន់បន្ទាប់ពីគ្រោះថ្នាក់ចៃដន្យ អត្ថប្រយោជន៍នេះរួមបញ្ចូលទាំងការខូចខាតធ្វេញធម្មជាតិដោយសារគ្រោះថ្នាក់ចៃដន្យ។	\$100/ករណី	\$200/ករណី	\$400/ករណី	\$600/ករណី

III អត្ថប្រយោជន៍ផ្សេងទៀត Other Benefits

1	ការសម្រាលកូន អត្ថប្រយោជន៍នេះទូទាត់ថ្លៃចំណាយសម្រាប់ការសម្រាលកូនដោយធម្មជាតិ ឬការកាត់។ អត្ថប្រយោជន៍នេះរួមបញ្ចូលទាំងការចាក់វ៉ាក់សាំងបង្ការទៅលើទារក ទើបនឹងកើតអំឡុងពេលសម្រាកក្នុងមន្ទីរពេទ្យ។	មិនមាន	មិនមាន	មិនមាន	រហូតដល់អតិបរមាប្រចាំឆ្នាំនៃការសម្រាលកូន
2	ផលវិបាកទៅលើទារកទើបនឹងកើត អត្ថប្រយោជន៍នៃការសម្រាលកូនដែលនៅសេសសល់អាចប្រើប្រាស់បានដើម្បីទាមទារសំណងសម្រាប់ផលវិបាកដែលកើតមានឡើងចំពោះទារកទើបនឹងកើត និងការសម្រាកក្នុងមន្ទីរពេទ្យដែលចាំបាច់ប្រសិនបើម្តាយស្ថិតនៅក្រោមការធានា ហើយការព្យាបាលនោះកើតឡើងក្នុងអំឡុងពេល 30ថ្ងៃ ដំបូងបន្ទាប់ពីការសម្រាល។ អត្ថប្រយោជន៍នេះមិនផ្តល់ការធានាដល់សុខុមាលភាពទូទៅរបស់ទារកទើបនឹងកើតនោះទេ។	មិនមាន	មិនមាន	មិនមាន	រហូតដល់អតិបរមាប្រចាំឆ្នាំនៃការសម្រាលកូន

3	ការថែទាំមុន និងក្រោយពេលសម្រាល អត្ថប្រយោជន៍នេះធានាលើការពិគ្រោះយោបល់ ពិនិត្យអេកូ វិភាគមិនចាំបាច់ ការពិនិត្យតាមដានផ្សេងៗ ការទទួលថ្នាំ និងចាក់វ៉ាក់សាំងដែលមានវេជ្ជបញ្ជាក្នុងអំឡុងពេលមានផ្ទៃពោះ។	មិនមាន	មិនមាន	មិនមាន	\$150
4	ផលវិបាកអំឡុងពេលមានផ្ទៃពោះ អត្ថប្រយោជន៍នេះធានាលើផលវិបាកចំពោះម្តាយ ដែលកើតមានឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល។ សំណងលើផលវិបាកនៃការមានផ្ទៃពោះដែលត្រូវទូទាត់ជូន មានរៀបរាប់នៅក្នុងខនិងលក្ខខណ្ឌរបស់គម្រោងបន្ថែម។ នៅពេលដែល ការទាមទារសំណងសម្រាប់ការ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារ ផលវិបាកនៃការមានផ្ទៃពោះត្រូវបានធានានោះការព្យាបាលមុននិងក្រោយពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះនឹងត្រូវទូទាត់ដោយផ្អែកតាមអត្ថប្រយោជន៍ការព្យាបាលមុន និងក្រោយពេលសម្រាកក្នុងមន្ទីរពេទ្យ (Pre and Post Hospitalization Benefit)។ (ការធានានឹងត្រូវទូទាត់តាមការកំណត់នៃការព្យាបាលអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យខាងលើ)	\$500	\$1,000	\$2,000	\$3,000
5	ស្ថានភាពជំងឺធ្ងន់ធ្ងរ (ការកំណត់ប្រចាំឆ្នាំជានិរន្តរ៍ចំពោះជំងឺធ្ងន់ធ្ងរដែលបានវិនិច្ឆ័យ ឃើញក្នុងរយៈពេលរង់ចាំ) ចំណាំ៖ ក្រោយរយៈពេលរង់ចាំ ជំងឺធ្ងន់ធ្ងរដែលមិនបានវិនិច្ឆ័យឃើញពីមុន នឹងបិតក្រោមការកំណត់នៃទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំសរុប។	\$1,000	\$1,000	\$2,000	\$3,000
6	ស្ថានភាពជំងឺមិនរ៉ាំរ៉ៃដែលធ្លាប់មានពីមុននិងផលវិបាក (ការកំណត់ប្រចាំឆ្នាំអនុវត្តក្រោយរយៈពេលរង់ចាំ)	\$1,000	\$1,000	\$2,000	\$3,000
7	ស្ថានភាពជំងឺរ៉ាំរ៉ៃដែលធ្លាប់មានពីមុននិងផលវិបាក (ការកំណត់ប្រចាំឆ្នាំអនុវត្តក្រោយរយៈពេលរង់ចាំ)	\$500	\$500	\$1,000	\$1,500

IV	រយៈពេលរង់ចាំ(អនុវត្តចំពោះអត្ថប្រយោជន៍ខាងលើទាំងអស់ លើកលែងតែអត្ថប្រយោជន៍បន្ថែមសម្រាប់ការព្យាបាលអ្នកជំងឺមិនសម្រាកក្នុងមន្ទីរពេទ្យខាងក្រោម) Waiting period (Applied to all benefits above, except additional outpatient benefit below)				
1	រយៈពេលរង់ចាំសម្រាប់ការព្យាបាលជំងឺ	30ថ្ងៃ	30ថ្ងៃ	30ថ្ងៃ	30ថ្ងៃ
2	រយៈពេលរង់ចាំមុនទទួលបានការធានាពេញលេញសម្រាប់ស្ថានភាពជំងឺធ្ងន់ធ្ងរ	6ខែ	6ខែ	6ខែ	6ខែ
3	រយៈពេលរង់ចាំសម្រាប់ផលវិបាកនៃការមានផ្ទៃពោះ	10ខែ	10ខែ	10ខែ	10ខែ
4	រយៈពេលរង់ចាំសម្រាប់ការមានផ្ទៃពោះ និង ការសម្រាលកូន	10ខែ	10ខែ	10ខែ	10ខែ
5	រយៈពេលរង់ចាំសម្រាប់ស្ថានភាពជំងឺដែលបានរាយក្នុងបញ្ជី	12ខែ	12ខែ	12ខែ	12ខែ
6	រយៈពេលរង់ចាំសម្រាប់ស្ថានភាពជំងឺដែលមានពីមុន	36ខែ	36ខែ	36ខែ	36ខែ
V	អត្ថប្រយោជន៍បន្ថែមសម្រាប់ការព្យាបាលជំងឺមិនសម្រាកក្នុងមន្ទីរពេទ្យ (ទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំគឺជាចំនួនទឹកប្រាក់បន្ថែមលើទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំសរុប) Additional Out-Patient Benefit (OP Annual Maximum is an Addition to Overall Annual Maximum)				
1	ទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំសម្រាប់ការព្យាបាលជំងឺមិនសម្រាកក្នុងមន្ទីរពេទ្យ	មិនមាន	មិនមាន	\$300	\$600
2	ការកំណត់ សម្រាប់ការព្យាបាលមិនសម្រាកក្នុងមន្ទីរពេទ្យ (ក្នុង 1ដង)	មិនមាន	មិនមាន	\$50/ដង	\$100/ដង
3	ថ្លៃសេវាវេជ្ជបណ្ឌិត, ឱសថតាមវេជ្ជបញ្ជា និងការធ្វើរោគវិនិច្ឆ័យ	មិនមាន	មិនមាន	មានរួមបញ្ចូល	មានរួមបញ្ចូល
4	ការព្យាបាលដោយចលនា ការព្យាបាលសរសៃ និងការព្យាបាលឆ្អឹងដោយចលនា	មិនមាន	មិនមាន	រហូតដល់ 15ដង/ឆ្នាំ	រហូតដល់ 15ដង/ឆ្នាំ
5	ការព្យាបាលជំងឺផ្លូវចិត្តដោយវេជ្ជបណ្ឌិតឯកទេសខាងចិត្តសាស្ត្រ ឬគ្រូពេទ្យជំនាញវិកលវិទ្យា (ធានាសម្រាប់តែការពិគ្រោះយោបល់តែប៉ុណ្ណោះ)	មិនមាន	មិនមាន	រហូតដល់ 15ដង/ឆ្នាំ	រហូតដល់ 15ដង/ឆ្នាំ

6	វិតាមីន និងសារធាតុវី តាមរបៀបញ្ចា (ត្រូវទូទាត់តាមការកំណត់ក្នុង 1ដង និង ទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំសម្រាប់ ការព្យាបាលជំងឺមិនសម្រាកក្នុងមន្ទីរពេទ្យ)	មិនមាន	មិនមាន	\$70	\$70
---	---	--------	--------	------	------

ចំណាំ៖

- គម្រោងបន្ថែមនេះមានជម្រើសបង់បុព្វលាភធានារ៉ាប់រងតែជាប្រចាំឆ្នាំប៉ុណ្ណោះ។
- គម្រោងបន្ថែមនេះមិនមានអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងនោះទេ។
- សូមមើល ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិត។

លោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុន ដាយ អ៊ីលី ឡាយហ្វ តាមជម្រើសបង់បុព្វលាភ ធានារ៉ាប់រងតាមរយៈ៖

សាច់ប្រាក់ ឬ មូលប្បទានបត្រ ឬ ការផ្ទេរប្រាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុន ដាយ អ៊ីលី ឡាយហ្វ អ៊ីនស៊ុរ៉ង់ស៍ (ខេមបូឌា) ម.ក ឬ បញ្ចូលប្រាក់អចិន្ត្រៃយ៍ ឬ ផ្សេងៗ។

ចំណាំ៖

- ប្រសិនបើ បុព្វលាភធានារ៉ាប់រងមិនត្រូវបានបង់ទៅតាមកាលបរិច្ឆេទកំណត់ នោះ ក្រុមហ៊ុន ដាយ អ៊ីលី ឡាយហ្វ នឹងផ្តល់រយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃ ជូនដល់អតិថិជនក្នុងការបង់បុព្វលាភ ធានារ៉ាប់រងចុងក្រោយនោះ។ អតិថិជនមិនតម្រូវឱ្យធ្វើការដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញនោះ ឡើយ ក្នុងរយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃនេះ។
- ប្រសិនបើ អតិថិជននៅបន្តទុកខានបង់បុព្វលាភធានារ៉ាប់រងក្រោយរយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃ ខាងលើ ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញជូនក្រុមហ៊ុន ដាយ អ៊ីលី ឡាយហ្វ នៅក្នុងរយៈពេលយ៉ាងយូរបំផុត ២ (ពីរ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ចុងក្រោយ (រាប់បញ្ចូលទាំងរយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃ)។

ខទាហរណ៍៖

លោក តារា អាយុ 35 ឆ្នាំ ជា បុគ្គលិកក្រុមហ៊ុនឯកជន បានជ្រើសរើសទិញ គម្រោង SMARTCare Medical – Plus ដោយភ្ជាប់ និងគម្រោងមូលដ្ឋាន អ្នកផ្តល់ការមើលថែ (CareGiver) ព្រោះវាមានតម្លៃ សមរម្យ និងផ្តល់ការការពារសុខភាពពេញលេញសម្រាប់ជំងឺ និងគ្រោះថ្នាក់។

- គម្រោងមូលដ្ឋាន អ្នកផ្តល់ការមើលថែ (CareGiver) ផ្តល់ការការពារលើ មរណភាព និងពិការភាព ទាំងស្រុង និងអចិន្ត្រៃយ៍ ជាមួយទឹកប្រាក់ត្រូវបានធានា \$2,500។
- គម្រោង SMARTCare Medical – Plus ជាមួយទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំសរុប \$15,000 ដោយ ផ្តល់ការការពារគ្របដណ្តប់លើ
 - ការព្យាបាលសម្រាកក្នុងមន្ទីរពេទ្យ
 - ការព្យាបាលមិនសម្រាកក្នុងមន្ទីរពេទ្យ
 - សេវាសង្គ្រោះបន្ទាន់
 - ការរក្សា និងអត្ថប្រយោជន៍ព្យាបាលផ្សេងៗ
- លោកតារាត្រូវបង់បុព្វលាភធានារ៉ាប់រងលើគម្រោងមូលដ្ឋាន (CareGiver) \$32 និងលើគម្រោងបន្ថែម SMARTCare Medical - Plus \$447 ដែលសរុបស្មើ \$479 តែប៉ុណ្ណោះ។ លោកនឹងទទួលបានការ ការពារលើការព្យាបាលសុខភាពទាំងស្រុង ដោយមិនចាំបាច់ធ្វើការចំណាយផ្ទាល់ខ្លួន ប្រសិនបើការចំណាយ ស្ថិតក្នុងកម្រិតកំណត់អត្ថប្រយោជន៍នីមួយៗ។

ករណីហានិភ័យក្រោយទិញបាន 6 ខែ

បន្ទាប់ពីទិញបាន 6 ខែ លោកតារាបានជួប គ្រោះថ្នាក់ចរាចរណ៍ ដែលតម្រូវឱ្យចូលសម្រាកមន្ទីរពេទ្យ 5 យប់ និង ទទួលបានការពិនិត្យ និងពិសោធន៍វេជ្ជសាស្ត្រផ្សេងៗជាច្រើន

ចំណាយសរុប៖ \$1,500

- បន្ទប់ និងអាហារ 5 យប់៖ **\$500**
- ការពិនិត្យ ពិគ្រោះជាមួយវេជ្ជបណ្ឌិត ការធ្វើតេស្តពិសោធន៍ និងស្កេន MRI៖ **\$1,000**

សំណងដែលក្រុមហ៊ុនផ្តល់ជូន៖

- ថ្លៃចូលសម្រាកក្នុងមន្ទីរពេទ្យ (បន្ទប់ និងអាហារ)៖ **\$60/យប់ × 5យប់ = \$300**
- ការពិនិត្យ / ការធ្វើតេស្តពិសោធន៍ / និងស្កេន MRI៖ **សំណងពេញលេញ (\$1,000)**

ចំណាយអតិថិជនត្រូវចូលរួមបង់៖

ត្រឹមតែ \$200 តែប៉ុណ្ណោះ (លើចំណាយសរុប \$1,500)

ប្រការ ៦៖ ករណីមិនធានា

បញ្ជីនៃស្ថានភាព លក្ខខណ្ឌវេជ្ជសាស្ត្រ និងការព្យាបាលដែលមិនត្រូវបានធានារ៉ាប់រង។ យើងខ្ញុំមិនធ្វើការទូទាត់ជូនសម្រាប់៖

1. **ស្ថានភាពដែលមានស្រាប់ (3ឆ្នាំដំបូង)៖** ជំងឺ រោគ របួស ឬស្ថានភាពណាមួយ ដែលអ្នកត្រូវបានធានារ៉ាប់រង អោយជីវិតបានទទួលថ្នាំ ដំបូន្មាន ឬការព្យាបាលមុនកាលបរិច្ឆេទបណ្តុះសន្យារ៉ាប់រងចាប់ផ្តើម /កាលបរិច្ឆេទនៃការបន្តសុពលភាព ឡើងវិញ/កាលបរិច្ឆេទនៃការទទួលយកគម្រោងបន្ថែម ឬសម្រាប់រោគសញ្ញាណាមួយដែលកើតមានមុនកាលបរិច្ឆេទបណ្តុះសន្យារ៉ាប់រងចាប់ផ្តើម /កាលបរិច្ឆេទនៃការបន្តសុពលភាពឡើងវិញ/កាលបរិច្ឆេទនៃការទទួលយកគម្រោងបន្ថែម ចាត់ត្រូវបានធ្វើរោគវិនិច្ឆ័យឬអត់។ ករណីមិនធានានេះអនុវត្តតែក្នុងអំឡុងពេលបី (3) ឆ្នាំជាប់ៗគ្នានៃការធានារ៉ាប់រងបន្ទាប់ពីកាលបរិច្ឆេទបណ្តុះសន្យារ៉ាប់រងចាប់ផ្តើម/កាលបរិច្ឆេទនៃការបន្តសុពលភាពឡើងវិញ/កាលបរិច្ឆេទនៃការទទួលយកគម្រោងបន្ថែម (ប្រសិនបើមាន) របស់អ្នកត្រូវបានធានារ៉ាប់រងអោយជីវិតតែប៉ុណ្ណោះ។
2. **ការរះកាត់កែសម្ផស្ស/សោភ័ណភាព៖** ការរះកាត់ និងព្យាបាលកែសម្ផស្ស ជម្រុះរោម ឬសក់ ឬបណ្តុះសក់ ការផ្លាស់ប្តូរពណ៌ស្បែក ឬភ្នែក លើកលែងការរះកាត់កែសម្ផស្សមុខងារប្រើប្រាស់បន្ទាប់ពីទទួលរងគ្រោះថ្នាក់ ឬការព្យាបាលដែលមានលក្ខខណ្ឌគ្រប់គ្រាន់។
3. **សង្គ្រាម ជម្លោះ និងវិទ្យុសកម្ម /ជីវសាស្ត្រ/សារធាតុគីមី៖** ការព្យាបាលចាំបាច់ដែលបណ្តាលមកពីផលប៉ះពាល់នៃផ្នែកវិទ្យុសកម្ម ជីវសាស្ត្រ ឬសារធាតុគីមី ឬខណៈពេលដែលចូលរួមក្នុងសង្គ្រាម សកម្មភាពរបស់សត្រូវបរទេស ការឈ្លានពាន សង្គ្រាមស៊ីវិល បាតុកម្ម ការបះបោរ កុបកម្ម បដិវត្តន៍ ការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ការផ្ទុះអាវុធនៃសង្គ្រាម ឬព្រឹត្តិការណ៍ណាមួយដែលប្រហាក់ប្រហែលនឹងព្រឹត្តិការណ៍ដែលបានរៀបរាប់នេះ។ នេះរាប់បញ្ចូលទាំងការព្យាបាលទាំងឡាយដែលបណ្តាលមកពីអ្នកត្រូវបានធានារ៉ាប់រងអោយជីវិតប្រឈមខ្លួនទៅនឹងហានិភ័យដូចជា ការទៅកាន់កន្លែងដែលមានចលាចលសង្គមក្នុងនាមជាអ្នកឃ្លាំមើល ឬអ្នកទស្សនា។ សូមបញ្ជាក់ផងដែរថា ការព្យាបាលដែលបណ្តាលមកពីសកម្មភាពរបស់តេររករត្រូវបានធានារ៉ាប់រង ក្នុងករណីដែលសកម្មភាពនេះមិនបណ្តាលមកពីផលប៉ះពាល់ផ្នែកវិទ្យុសកម្ម ជីវសាស្ត្រ ឬសារធាតុគីមី។
4. **កាតព្វកិច្ចយោធា និងកីឡាអាជីព៖** ការព្យាបាលដែលបណ្តាលមកពីការចូលរួមក្នុងកាតព្វកិច្ចយោធា (បំពេញកាតព្វកិច្ច ឬការហ្វឹកហាត់) ឬកីឡាអាជីព (ដែលអ្នកត្រូវបានធានារ៉ាប់រងអោយជីវិតទទួលបានប្រាក់ចំណូលការខបត្តិ ឬប្រាក់រង្វាន់ជាមុខរបរចម្បង)។

5. **ឱសថគ្មានអាជ្ញាបណ្ណ/ឱសថកំពុងពិសោធន៍៖** ការប្រើប្រាស់ឱសថ ឬថ្នាំដែលមិនមានអាជ្ញាបណ្ណ ឬស្ថិតក្នុងដំណាក់កាលពិសោធន៍នៅក្នុងកន្លែងដែលទទួលការព្យាបាលមិនត្រូវបានរាប់បញ្ចូល។ រាល់ឱសថទាំងអស់ត្រូវតែមានអាជ្ញាបណ្ណទទួលស្គាល់ដោយភ្នាក់ងារឱសថអឺរ៉ុប (European Medicines Agency) ប្រសិនបើអ្នកទទួលការព្យាបាលស្ថិតនៅក្នុងសហភាពអឺរ៉ុប ឬ ទទួលស្គាល់ដោយរដ្ឋបាលផ្នែកចំណីអាហារ និងឱសថនៃសហរដ្ឋអាមេរិក (US Food and Drug Administration, (FDA) ប្រសិនបើអ្នកទទួលការព្យាបាលនៅកន្លែងផ្សេងទៀតនៅក្នុងសកលលោក។ លើសពីនេះ ថ្នាំ ឬឱសថក៏ត្រូវតែមានអាជ្ញាបណ្ណ និងអនុញ្ញាតសម្រាប់ការប្រើប្រាស់ដោយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងប្រទេសដែលការព្យាបាលកើតឡើង ហើយត្រូវតែប្រើប្រាស់អោយបានត្រឹមត្រូវបំផុតតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណទាំងនោះ។
6. **ការព្យាបាលដែលមិនមានការទទួលស្គាល់/ការព្យាបាលដែលកំពុងសាកល្បង៖** ការព្យាបាលទាំងឡាយដែលមិនទាន់ត្រូវបានកំណត់ថាមានប្រសិទ្ធភាព ឬការព្យាបាលដែលស្ថិតក្នុងដំណាក់កាលពិសោធន៍។ សម្រាប់ការព្យាបាលដែលមានការទទួលស្គាល់នេះមានន័យថា នីតិវិធី និងការអនុវត្តនានាដែលបានឆ្លងកាត់ការសាកល្បង និងការវាយតម្លៃផ្នែកវេជ្ជសាស្ត្រយ៉ាងត្រឹមត្រូវ និងត្រូវបានផ្តល់ភស្តុតាងយ៉ាងគ្រប់គ្រាន់នៅក្នុងសៀវភៅវេជ្ជសាស្ត្រដែលបានបោះផ្សាយសម្រាប់គោលដៅជាក់លាក់ ដើម្បីចាត់ទុកជាការបញ្ជាក់ថាមានសុវត្ថិភាព និងប្រសិទ្ធភាព។
7. **ការព្យាបាលឱ្យមានកូន គ្រៀវ និងការព្យាបាលដែលពាក់ព័ន្ធ៖** ការព្យាបាលឱ្យមានកូន គ្រៀវ និងការពន្យារកំណើត ការកែតម្រូវ អសមត្ថភាពផ្លូវភេទ។
8. **អ្នកផ្តល់សេវាដែលមិនមានអាជ្ញាបណ្ណ៖** ការព្យាបាលដោយបុគ្គលដែលមិនមែនជាអ្នកជំនាញវេជ្ជសាស្ត្រ ឬអ្នកជំនាញវេជ្ជសាស្ត្រដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។
9. ការរកកាត់ព្យាបាលគ្រឹះ/ទារកនៅក្នុងផ្ទៃ
10. **ការចំណាយសម្រាប់ការព្យាបាលមិនមែនវេជ្ជសាស្ត្រ៖** រាល់ការចំណាយទាំងឡាយណាដែលមិនមែនសម្រាប់ការព្យាបាលជំងឺមានដូចជា ទូរស័ព្ទ ថ្លៃជួលទូរទស្សន៍ ការចូលប្រើ WIFI កាសែត ត្រឹមផ្តល់សំណើមដល់ស្បែក ក្រែម សម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក អាហារបំប៉ន និងវីតាមីន ថ្នាំដុសធ្មេញ ឬសាប៊ូ។ ទោះបីជាយ៉ាងណាក៏ដោយយើងនឹងទូទាត់សំណងទៅលើអាហារបំប៉ន និងវីតាមីនដែលបានចេញវេជ្ជបញ្ជា ប្រសិនបើមានកង្វះសារធាតុវីប្រូវីតាមីនដែលត្រូវមានការបញ្ជាក់ និងជាផ្នែកវេជ្ជសាស្ត្រទាក់ទងនឹងសុខភាពរបស់អ្នកត្រូវបានធានារ៉ាប់រងអោយជឿជាក់។
11. **ការចំណាយដែលមិនប្រក្រតី មិនសមស្រប និងមិនតាមទម្លាប់ក្នុងតំបន់ដែលទទួលការព្យាបាល៖** ការចំណាយដែលមានលក្ខណៈមិនប្រក្រតី មិនសមហេតុផល និងមិនតាមទម្លាប់ក្នុងតំបន់ដែលត្រូវបានទទួលការព្យាបាល។
12. **ការព្យាបាលប្រឆាំងនឹងភាពឆាត់៖** ការព្យាបាលប្រឆាំងនឹងភាពឆាត់រួមមានជាអាទិ៍ដូចជា ការចង ឬការរកកាត់ទាក់ទងនឹងក្រពះ ការយកចេញទូរកោសិកា និងខ្លាញ់ដែលលើស។
13. **មិនមានការចាំបាច់ក្នុងវេជ្ជសាស្ត្រ៖** ការព្យាបាលដែលមិនមែនជាការចាំបាច់ក្នុងវេជ្ជសាស្ត្រ។
14. **ការព្យាបាលអ្នកជំងឺមិនសម្រាកក្នុងមន្ទីរពេទ្យ មិនត្រូវបានរួមបញ្ចូលក្នុងកញ្ចប់របស់អ្នក៖** ការព្យាបាលដែលធ្វើឡើងដោយមិត្តភក្តិមិត្តរួមមិនមែនមន្ទីរពេទ្យ រួមមានឱសថ ការវះកាត់ ការប្រឹក្សា និងការពិនិត្យតាមដានជំងឺលើកលែងតែការព្យាបាលអ្នកជំងឺមិនសម្រាកមន្ទីរពេទ្យដែលត្រូវបានអនុញ្ញាតយោងតាមតារាងអត្ថប្រយោជន៍របស់អ្នក ឬលុះត្រាតែត្រូវបានអនុញ្ញាតដោយគម្រោងរបស់អ្នក។
15. **ការពិនិត្យដើម្បីបង្ការ និងការពិនិត្យសុខភាព៖** ការពិនិត្យសុខភាពបង្ការ ការពិនិត្យសុខភាពជាប្រចាំ នីតិវិធីការពារ និងការធ្វើតេស្តរោគវិនិច្ឆ័យ ដើម្បីស្វែងរកជំងឺឱ្យបានឆាប់រហ័សក្នុងដំណាក់កាលដែលមិនទាន់ចេញរោគសញ្ញា លើកលែងតែមានការធានារ៉ាប់រងច្បាស់លាស់ដោយគម្រោងរបស់អ្នក។ ការធ្វើតេស្តដោយយោងទៅតាមអាការៈ/រោគសញ្ញាដែលបង្ហាញពីជំងឺ មិនត្រូវបានចាត់ទុកថាជាការពារនោះទេ។
16. **ការចាក់ថ្នាំបង្ការ៖** ការចាក់វ៉ាក់សាំងផ្សេងៗ ក្រៅពីការចាក់វ៉ាក់សាំងដំបូងសម្រាប់ទារកទើបនឹងកើត ដែលត្រូវបានរាប់បញ្ចូលក្នុងអត្ថប្រយោជន៍នៃការសម្រាលកូន។ ករណីលើកលែង៖ ការចាក់វ៉ាក់សាំងបង្ការ ត្រូវបានរាប់បញ្ចូលក្នុងកញ្ចប់ការពារ រហូតដល់កម្រិតកំណត់ដែលមានបង្ហាញក្នុងអត្ថប្រយោជន៍ជំងឺមិនសម្រាកក្នុងមន្ទីរពេទ្យរបស់អ្នក (ប្រសិនបើមានចែងក្នុងកញ្ចប់ធានារ៉ាប់រងរបស់អ្នក)។

17. **ជំងឺផ្លូវចិត្ត៖** ការព្យាបាលជំងឺសតិអារម្មណ៍ អាត្មាប្បកិរិយា ឬរីកលចរិត ទោះបីជាតម្រូវឱ្យចូលមន្ទីរពេទ្យក៏ដោយ លុះត្រាតែបានបរិយាយច្បាស់លាស់ក្នុងកញ្ចប់របស់អ្នក។
18. **ការថែរក្សាសុខភាពមាត់ធ្មេញ និងអញ្ចាញ៖** ការថែរក្សាសុខភាពមាត់ធ្មេញ និងអញ្ចាញ (ឬប្រហាក់ប្រហែល)។
19. **ការកែតម្រូវចក្ខុវិញ្ញាណ៖** ការកែតម្រូវចក្ខុវិញ្ញាណ (ឧទាហរណ៍ LASIK, PRK, ការរះកាត់ចំណាំង បែរ)។
20. **រយៈពេលរង់ចាំ៖** ចំណាយព្យាបាលដែលកើតឡើងក្នុងរយៈពេលរង់ចាំ លើកលែងតែចំណាយព្យាបាលដែល បណ្តាលមកពីគ្រោះថ្នាក់ដែលកើតឡើងក្នុងរយៈពេលរង់ចាំ និងយោងតាមករណីលើកលែងដទៃទៀត។
21. **ឧបករណ៍ជំនួយសិប្បនិម្មិតខាងក្រៅ និងបរិក្ខារវេជ្ជសាស្ត្រក្នុងគោលបំណងប្រើប្រាស់យូរ៖** ឧបករណ៍ជំនួយ សិប្បនិម្មិតខាងក្រៅ និងបរិក្ខារវេជ្ជសាស្ត្រក្នុងគោលបំណងប្រើប្រាស់យូរ និងឧបករណ៍ជំនួយ (ឧ. អវយវៈសិប្ប និម្មិត ឧបករណ៍ជំនួយការស្តាប់ រទេះរុញ...) ក្រៅពីឧបករណ៍ដែលជាផ្នែកមួយនៃនីតិវិធីរះកាត់ដែលពាក់ព័ន្ធ និង រួមបញ្ចូលក្នុងការព្យាបាល។
22. **ការចំណាយក្នុងការទទួលសរីរាង្គ ឬជាលិកា៖** ការចំណាយក្នុងការទទួលសរីរាង្គ ឬ ជាលិកាពីអ្នកបរិច្ចាគ និង ការចំណាយថ្លៃរដ្ឋបាលដែលទាក់ទងនឹងករណីនេះ (រួមមានជាអាទិ៍ ចំណាយលើការស្វែងរកការបរិច្ចាគ)
23. **ការចំណាយរដ្ឋបាល/របាយការណ៍៖** ការចំណាយបន្ថែមសម្រាប់ទទួលបានរបាយការណ៍ពេទ្យ ឬការដាក់ពាក្យ ស្នើសុំទាមទារសំណង ឬការចំណាយរដ្ឋបាលផ្សេងៗ។
24. **ការញៀន និងការប្រើប្រាស់សារធាតុញៀន៖** ការព្យាបាលការញៀន (ដូចជាការញៀនគ្រឿងស្រវឹង ឬការញៀន គ្រឿងញៀន) ឬ ការប្រើប្រាស់សារធាតុញៀននានា (ដូចជាការញៀនគ្រឿងស្រវឹងលើសចំណុះ ឬការហិតការ) ឬ តម្រូវការព្យាបាលជំងឺ ឬរបួសនានាដោយផ្ទាល់ ឬដោយប្រយោលដែលបណ្តាលមកពីការប្រើប្រាស់សារធាតុ ញៀននិងការញៀន។
25. **បង្ការរបួសស្នាមដោយខ្លួនឯងដោយចេតនា និងប្រឈមនឹងគ្រោះថ្នាក់៖** បង្ការរបួសស្នាមដោយខ្លួនឯងដោយចេតនា និងការដាក់ខ្លួនឯងប្រឈមនឹងគ្រោះថ្នាក់ដែលដឹងមុនដោយចេតនា ការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនក្នុង កម្រិតមួយដែលបណ្តាលឱ្យចុះខ្សោយផ្លូវចិត្ត ឬផ្លូវកាយ ដែលជាហេតុបង្កឱ្យមានគ្រោះថ្នាក់ ឬបណ្តាលឱ្យពួកគេ ធ្វើសកម្មភាពអ្វីមួយដែលជាធម្មតាពួកគេនឹងមិនធ្វើ ប្រសិនបើគ្មានឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។
26. **ការប្រើប្រាស់យានយន្តប្រកបដោយគ្រោះថ្នាក់ ឬខុសច្បាប់៖** ការទាមទារសំណងដែលបណ្តាលមកពីអ្នកត្រូវបាន ធានារ៉ាប់រងអាយុជីវិតបើកបរយានយន្តដោយគ្រោះថ្នាក់ ឬឆ្គួសប្រហែស ឬប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ឬ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង/តេស្តធូរពិសេស ឬសារធាតុញៀន។

ជាចុងក្រោយ យើងមិនទូទាត់សំណងសម្រាប់ផលវិបាកនៃការព្យាបាល លក្ខខណ្ឌវេជ្ជសាស្ត្រ ឬស្ថានភាពដែលមិនត្រូវបានធានា និងរៀបរាប់ខាងលើនោះទេ។

អំពីក្រុមហ៊ុន

ដាយ អ៊ុលី ឡាយហ្វ អ៊ិនស៊ុរីស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ដាយ អ៊ុលី ឡាយហ្វ ហុលឌីង គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលានមុខគេមួយរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ នៅលើសាកលលោក។ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ ហុលឌីង មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មនៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវវែលសេឡង់។ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ ហុលឌីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៤៦៤.៣ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៥.៣ ពាន់លានដុល្លារ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានការរង្វាន់ជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។

ថ្មីៗនេះយើងក៏ទទួលបានការរង្វាន់២បន្ថែមទៀតពី HR Asia ក្នុងនាមជា «ស្ថាប័នការងារល្អបំផុតនៅអាស៊ី» និង «ការរង្វាន់ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត» ប្រចាំឆ្នាំ២០២៤។

គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន ២ម៉ឺន ៣ពាន់គ្រួសារ ជាមួយទំហំទឹកប្រាក់ការពារជាង ១៥១លានដុល្លារអាមេរិក។ កន្លងមក ក្រុមហ៊ុនបានទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង ៣ពាន់គ្រួសារ ក្នុងទំហំទឹកប្រាក់ជាង ១លាន ៤សែនដុល្លារអាមេរិក។



សម្រាប់ព័ត៌មានបន្ថែម
1800 201 202

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ អ៊ិនស៊ុរីស៍ (ខេមបូឌា) ម.ក
ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ



www.dai-ichilife.com.kh



Dai-ichi Life Cambodia



Dai-ichi Life Cambodia Official

